



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៧នាក់ (១៨%ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ឧប្បត្តិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រយោជន៍ប្រជាពលរដ្ឋ។

តម្រូវការអាទិភាពទាំង ៥ ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល

១. ការជួសជុលផ្លូវថ្នល់

- ស្នើសុំជួសជុលផ្លូវលំចំនួន៨ខ្សែ ក្រាលគ្រួសក្រហម ដោយខ្សែទី១ ពីចំណុចផ្លូវជាតិលេខ២១១ តាមផ្លូវភូមិព្រែកថ្មី ចុះទៅដល់ទំនប់សាលាមិត្ត មានប្រវែងសរុប៤០០០ម៉ែត្រ ទទឹង៦ម៉ែត្រ។ ខ្សែទី២ ស្ថិតនៅចំណុចផ្លូវកាត់ទទឹង មានប្រវែងសរុប៣៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ។ ខ្សែទី៣ ចាប់ពីផ្លូវជាតិលេខ២១១ ឆ្លងកាត់ភូមិព្រែកថ្មី ទៅដល់ទំនប់អាងទឹកព្រែករាំង មានប្រវែងសរុប៤០០០ម៉ែត្រ ទទឹង៦ម៉ែត្រ។ ខ្សែទី៤ ចាប់ពីផ្លូវជាតិលេខ២១១ ទៅទល់ចុងព្រែក ស្ថិតនៅក្នុងភូមិព្រែកតាប៉ិម មានប្រវែងសរុប២០០០ម៉ែត្រ ទទឹង៦ម៉ែត្រ។ ខ្សែទី៥ ស្ថិតនៅក្រោយភូមិអុងប៉ាំង គឺចាប់ពីព្រែកអុងប៉ាំង ទៅដល់សាលាឃុំទឹកវិល មានប្រវែងសរុប១៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ។ ខ្សែទី៦ ចាប់ពីផ្លូវជាតិលេខ២១១ ឆ្លងកាត់ភូមិវត្តកណ្តាល ទៅទល់នឹងទំនប់អង្កាដី ក្នុងភូមិវត្តកណ្តាល មានប្រវែងសរុប៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ។ ខ្សែទី៧ ចាប់ពីផ្លូវជាតិលេខ២១១ ចុះទៅទល់នឹងប្រឡាយទី១ ស្ថិតនៅក្នុងភូមិវត្តកណ្តាល មានប្រវែងសរុប២០០០ម៉ែត្រ ទទឹង៦ម៉ែត្រ។ ខ្សែទី៨ ចាប់ពីផ្លូវទំនប់មេម៉ាយ ទៅទល់នឹងក្រោយភូមិព្រែកតាប៉ិម មានប្រវែង

សរុប៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ។ សូមចាប់ផ្តើមការជួសជុលនៅខែមិនាឆ្នាំ២០១២ និងឲ្យបានរួចរាល់នៅខែកក្កដា ឆ្នាំ២០១២នេះ។

- ស្នើសុំជួសជុលផ្លូវលំក្នុងភូមិព្រែកអុងបាំង ចំនួន២ខ្សែ ៖
 - ខ្សែទី១ ចាប់ពីផ្លូវជាតិលេខ២១បេ ទៅទល់នឹងដីស្រែប្រាំង ក្នុងភូមិចុងព្រែក ដែលមានប្រវែងសរុបចំនួន២០០០ម៉ែត្រ ។
 - ខ្សែទី២ គឺចាប់ពីចំណុចផ្សារក្បាលចុងកោះ ចុះទៅទល់ទំនប់ស្រែប្រាំង ក្នុងភូមិចុងព្រែក មានប្រវែងសរុប១៥០០ម៉ែត្រ។ សូមចាប់ផ្តើមការជួសជុលនៅដើមខែមេសាឆ្នាំ២០១២ និងឲ្យបានរួចរាល់នៅចុងខែកក្កដា ឆ្នាំ២០១២នេះ។

២. ការផ្សព្វផ្សាយច្បាប់ដល់ស្ត្រី

- ស្នើសុំឲ្យភាគីដែលពាក់ព័ន្ធទាំងអស់ មានវិធានការណ៍ជួយលុបបំបាត់ការប្រើអំពើហឹង្សា និងការបំបិទសិទ្ធិសេរីភាពទៅលើស្ត្រី និងផ្សព្វផ្សាយច្បាប់ដែលទាក់ទងដូចជា៖ ការលើកកម្ពស់សិទ្ធិស្ត្រី អំពើហឹង្សាការរើសអើង និងការជួញដូរ ទៅដល់ប្រជាពលរដ្ឋនៅទូទាំងក្នុងឃុំទឹកវិល ដោយក្នុង១ឆ្នាំធ្វើការផ្សព្វផ្សាយឲ្យបាន៨វគ្គ ហើយក្នុង១វគ្គមានអ្នកចូលរួមជាស្ត្រីពី៥០ទៅ៦០នាក់ ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តដល់ស្ត្រីបានចូលរួមយល់ដឹងកាន់តែច្រើន ដើម្បីអាចឲ្យពួកគាត់ជួយខ្លួនឯងផ្ទាល់ និងអ្នកដទៃបាននៅពេលដែលមានអំពើហឹង្សា ឬការជួញដូរកើតមានឡើង។ សូមចាប់ផ្តើមអនុវត្តពីចុងខែកុម្ភៈ ឆ្នាំ២០១២នេះទៅ និងធ្វើឡើងវិញជារៀងរាល់ឆ្នាំ រហូតដល់ការចូលរួមរបស់ស្ត្រីក្នុងការបម្រើការងារជាប្រយោជន៍សាធារណៈមានការកើនឡើង។

៣. បញ្ហាសន្តិសុខ

- ស្នើសុំជាសម្ភារៈប្រើប្រាស់ដូចជា សម្លៀកបំពាក់ ជំបងឆក់ និងអាយកូម ដល់ប្រជាពលរដ្ឋបានគ្រប់ភូមិទូទាំងឃុំទឹកវិល ដើម្បីពង្រឹងសមត្ថភាពដល់ប្រជាពលរដ្ឋ ក្នុងការជួយលុបបំបាត់អំពើចោរកម្មគ្រប់ប្រភេទ។ សូមឲ្យបាននៅដើមខែមិនា ឆ្នាំ២០១២នេះ ។

៤. ការស្តារប្រឡាយទឹក៖

- ស្នើសុំស្តារប្រឡាយចំនួន២ខ្សែ ដែលប្រឡាយទឹកទី១ពីខាងលិចចុងព្រែកក្នុងភូមិព្រែកថ្មី ទៅទល់នឹងប្រឡាយសាមគ្គី ក្នុងភូមិព្រែកថ្មី មានប្រវែងសរុបចំនួន៥០០ម៉ែត្រ។ ប្រឡាយទឹកទី២ ចាប់ពីប្រឡាយសាមគ្គីក្នុងភូមិព្រែកថ្មី ទៅទល់នឹងភូមិព្រែកតាប៉ិម មានប្រវែងសរុបចំនួន១៥០០ម៉ែត្រ ដើម្បីយកទឹកស្រោចស្រែព្រៃប្រាំង ។ សូមចាប់ផ្តើមស្តារពីខែមេសា ឆ្នាំ២០១២ និងឲ្យរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០១២នេះ។

៥. ការលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់

- ស្នើសុំឲ្យលុបបំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ នៅទូទាំងឃុំទឹកវិលឲ្យបានជាដាច់ខាត ។ សូមចាប់ផ្តើមអនុវត្តន៍ចាប់ពីចុងខែកុម្ភៈ ឆ្នាំ២០១២នេះរហូតទៅ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោកស្រី **ជី ស្រី** តំណាងគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា « ប្រសិនបើការបោះឆ្នោតនៅអាណត្តិក្រោយនេះ ខាងយើងខ្ញុំអាចជាប់ជាក្រុមប្រឹក្សាឃុំទៀតនោះ ខ្ញុំនឹងព្យាយាមជម្រុញឲ្យមានការដាក់ចូលទៅក្នុងផែនការរបស់ការងារយើងបន្ថែមទៀត ដើម្បីអនុវត្តន៍នៅអាណត្តិក្រោយៗទៀត »។

លោក **ឃី លាងម៉ុង** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ ប្រចាំឃុំទឹកវិល បានមានប្រសាសន៍ថា « ខ្ញុំសូមធ្វើការឯកភាព និងគាំទ្រចំពោះចំណុចទាំង៥ ដែលបងប្អូនបានលើកឡើង ប្រសិនបើនៅអាណត្តិក្រោយ ទោះបីជាជាប់ឬមិនជាប់ឆ្នោតក៏ដោយ ក៏ខាងខ្ញុំនឹងជួយព្យាយាមជម្រុញឲ្យអ្នកដែលជាប់ក្រោយឲ្យគេអនុវត្តន៍ការងារដែលទាក់ទងនឹងតម្រូវការរបស់បងប្អូនដែលបានលើកឡើងនេះដែរ »។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

1សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា) ទូរស័ព្ទលេខ ៖ ០១២ ៨៧១ ៣២៦

២-កញ្ញា **កោត ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា) ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

¹ No. 081

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសំរេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។